



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ. ២២ សហ/២០១៣

ប្រកាស

ស្តីពី

ការកែសម្រួលប្រការ ៤ ប្រការ ៥ ប្រការ ១៤ ប្រការ ១៦ និងប្រការ ១៧
នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤
ស្តីពីនីតិវិធីចំណាយធានាបង្កើនយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុជាតិ



រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩៣៧/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ១៥៨៩ សហវ.ប្រក ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីវិធាននិងនីតិវិធីអនុវត្តប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ ១៩៩១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- ប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមការចំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សង្ខេប

ប្រការ២២._

ប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ ១៦ និងប្រការ ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ ត្រូវបានកែសម្រួលដូចខាងក្រោម៖

ប្រការ៤ថ្មី._

រដ្ឋទេយ្យបុរេប្រទានគឺជាចំណាយលើដំណើរការរដ្ឋបាល និងចំណាយដែលមានលក្ខណៈជាប្រចាំ ចាំបាច់ បន្ទាន់ និងមិនអាចរង់ចាំការបោះផ្សាយអាណត្តិបើកប្រាក់តាមនីតិវិធីធម្មតាបាន។ មុខសញ្ញាចំណាយតាមរដ្ឋទេយ្យបុរេប្រទាន រួមមាន៖

- ចំណាយចាំបាច់ជាប្រចាំ សម្រាប់ការងាររដ្ឋបាល មានជាអាទិ៍ ការទិញសម្ភារៈ និងការជួសជុល
- ចំណាយសម្រាប់សង្គ្រោះជាបន្ទាន់និងពិសេស
- ចំណាយសម្រាប់ប្រាក់បេសកកម្មនៅក្នុងនិងក្រៅប្រទេស
- ចំណាយសម្រាប់លាភការរបស់បុគ្គលិក
- ចំណាយសម្រាប់រៀបចំវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលា
- ចំណាយសម្រាប់គាំទ្រដល់ការអនុវត្តសកម្មភាពនៃថវិកាកម្មវិធី។

ប្រការ៥ថ្មី._

ក. សម្រាប់ថវិកាមិនមែនកម្មវិធី

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានសម្រាប់ថវិកាមិនមែនកម្មវិធី ត្រូវបង្កើតឡើងដោយជ្រើសរើសយកមាតិកាចំណាយតាមគណនីនិងអនុគណនីនៃជំពូក៦០ “ការទិញ”, ជំពូក៦១ “សេវាកម្ម”, ជំពូក៦២ “អគ្គប្រយោជន៍សង្គម”, ជំពូក៦៤ “បន្ទុកបុគ្គលិក”, និងជំពូក៦៥ “ឧបត្ថម្ភករ” ដែលជាចំណាយចាំបាច់សម្រាប់កិច្ចដំណើរការរដ្ឋបាលដោយគិតក្នុងកម្រិតអតិបរមាមិនឱ្យលើសពី ៣០ភាគរយ នៃឥណទានតាមជំពូកដែលជ្រើសរើស។

ក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ទំហំឥណទានចំណាយដែលជ្រើសរើសពីគណនីនិងអនុគណនីពុំត្រូវឱ្យកម្រិតចំនួន ៣០ ភាគរយ ស្ទើរតែនៃឥណទានសរុបតាមគណនីនិងអនុគណនីនីមួយៗនោះទេ គឺអាចតិច ឬ ច្រើនទៅតាមតម្រូវការចាំបាច់នៃការចំណាយ ប៉ុន្តែឥណទានចំណាយសរុបតាមជំពូកនីមួយៗ មិនត្រូវលើសពី ៣០ភាគរយ នៃឥណទានតាមជំពូកដែលបានជ្រើសរើសមកបង្កើតរដ្ឋទេយ្យបុរេប្រទាននោះឡើយ។

ខ. សម្រាប់ថវិកាកម្មវិធី

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានសម្រាប់ថវិកាកម្មវិធី ត្រូវបង្កើតឡើងដោយជ្រើសរើសយកមាតិកាចំណាយ តាមគណនីនិងអនុគណនីនៃជំពូក៦០ “ការទិញ”, ជំពូក៦១ “សេវាកម្ម”, ជំពូក៦២ “អត្ថប្រយោជន៍សង្គម”, ជំពូក៦៤ “បន្ទុកបុគ្គលិក”, និងជំពូក៦៥ “ឧបត្ថម្ភធន” ដែលជាចំណាយសម្រាប់កិច្ចដំណើរការរដ្ឋបាល និងជា ចំណាយដែលមានលក្ខណៈប្រចាំ ចាំបាច់ បន្ទាន់សម្រាប់អនុវត្តសកម្មភាពនៃថវិកាកម្មវិធី អាចអនុវត្ត ១០០ភាគរយ នៃឥណទានតាមគណនីនិងអនុគណនីនីមួយៗដែលជ្រើសរើសដោយដកតែឥណទាន សម្រាប់ចំណាយតាមនីតិវិធី ទូទាត់ត្រង់ មានជាអាទិ៍៖ ចំណាយចាំបាច់ដែលតម្រូវឱ្យអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ ចំណាយលើប្រាក់បៀវត្ស។ល។

ដោយឡែក ឥណទានថវិកាសម្រាប់បេសកកម្មក្នុងនិងក្រៅប្រទេស ឥណទានថវិកាសម្រាប់ការរៀបចំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា អាចអនុវត្តតាមរដ្ឋទេយ្យបុរេប្រទាន ១០០ភាគរយ។

ក្នុងករណីចាំបាច់ ក្រសួង ស្ថាប័នថវិកាកម្មវិធី អាចស្នើសុំធ្វើការកែសម្រួលតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ឡើងវិញតាមតម្រូវការចំណាយជាក់ស្តែង ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតស្នើសុំកែសម្រួល និងសេចក្តីព្រាងតារាង ឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានថ្មី។

គំរូតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានសម្រាប់ថវិកាកម្មវិធីត្រូវបានកំណត់ជាឧបសម្ព័ន្ធទី១ នៃប្រកាសនេះ។

ប្រការ១៤ថ្មី...

ចំពោះការដកសាច់ប្រាក់រដ្ឋទេយ្យបុរេប្រទាននៅជុំបង្វិលដំបូង រដ្ឋទេយ្យបុរេប្រទានអាចស្នើសុំដកប្រាក់រដ្ឋទេយ្យ បុរេប្រទានស្មើ ឬ តិចជាងចំនួនទឹកប្រាក់នៃជុំបង្វិល តាមរយៈប័ណ្ណដកឥណទានដែលមានចុះហត្ថលេខាត្រឹមត្រូវ ដោយពុំចាំបាច់បញ្ជាក់អំពីមុខសញ្ញាចំណាយ ពុំចាំបាច់មានការបញ្ជាក់ពីអាណាប័ក ឬ ទិដ្ឋាការរបស់អភិបាលហិរញ្ញវត្ថុ។

ក្នុងករណីការបង្កើតរដ្ឋទេយ្យបុរេប្រទានដើម្បីម្ចាស់ថវិកាមានភាពយឺតយ៉ាវ រដ្ឋទេយ្យបុរេប្រទានអាចស្នើសុំដកប្រាក់ រដ្ឋទេយ្យបុរេប្រទានដំបូងស្មើនឹងចំនួនទឹកប្រាក់មួយជុំបង្វិលនៃតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានឆ្នាំមុន ឬ នៃសេចក្តីព្រាង តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទានក្នុងឆ្នាំអនុវត្តថវិកា។ ដោយឡែក ក្រសួង ស្ថាប័នថវិកាកម្មវិធី ត្រូវរៀបចំបង្កើត រដ្ឋទេយ្យបុរេប្រទាននិងប្រគល់ជូនគណនេយ្យករសាធារណៈ និងអភិបាលហិរញ្ញវត្ថុ នូវប្រកាសអនុវត្តក្រសួង ឬ ដីកា ស្តីពីការបង្កើតរដ្ឋទេយ្យបុរេប្រទាន ដោយភ្ជាប់មកជាមួយនូវតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ១៦ថ្មី...

រាល់ប័ណ្ណចំណាយ ត្រូវភ្ជាប់មកជាមួយនូវគោលការណ៍ចំណាយ វិក្កយបត្រ ឬ សក្ខីបត្រចំណាយ ដែលរដ្ឋទេយ្យករ បុរេប្រទានបានធ្វើការទូទាត់ ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាណាប័ក ឬ ពីអ្នកដែលទទួលបានការផ្ទេរសិទ្ធិពី អាណាប័ក។

អនុញ្ញាតឱ្យរដ្ឋទេយ្យករបុរេប្រទានយក វិក្កយបត្រ ឬ សក្ខីបត្រចំណាយដែលបានចុះកាលបរិច្ឆេទរយៈពេលយ៉ាងយូរ ៣០ថ្ងៃ មុនពេលមានសាច់ប្រាក់ក្នុងបេឡាវរដ្ឋទេយ្យបុរេប្រទាន មកធ្វើជាលិខិតយុត្តិការចំណាយដើម្បីបោះផ្សាយអាណត្តិ និងឃ័តកម្ម ប៉ុន្តែប័ណ្ណចំណាយត្រូវចុះកាលបរិច្ឆេទ នៅក្រោយពេលបានបំពេញបេឡាវសាច់ប្រាក់រដ្ឋទេយ្យបុរេប្រទាន។ ក្នុងករណីវិក្កយបត្រ ឬ សក្ខីបត្រចំណាយបានចុះកាលបរិច្ឆេទលើសពី៣០ថ្ងៃ មុនពេលមានសាច់ប្រាក់ក្នុងបេឡាវរដ្ឋទេយ្យ បុរេប្រទាន រដ្ឋទេយ្យករបុរេប្រទានត្រូវរាយការណ៍ជូនអាណាប័ក ឬ អាណាប័កផ្ទេរសិទ្ធិ ដើម្បីស្នើសុំគោលការណ៍ដោយឡែក ពីអភិបាលហិរញ្ញវត្ថុ និងគណនេយ្យករសាធារណៈ។

ប្រការ១៧៖

ចំនួនទឹកប្រាក់សម្រាប់មួយប័ណ្ណចំណាយ ត្រូវបានកំណត់ដូចខាងក្រោម៖

- ១ ៥០០ ០០០ (មួយលានប្រាំរយពាន់) រៀល ជាអតិបរមា សម្រាប់ថវិកាមិនមែនកម្មវិធី លើកលែងតែចំណាយពិសេសរបស់រាជរដ្ឋាភិបាលនិងចំណាយដែលមានរបបកំណត់ច្បាស់លាស់ ដែលត្រូវទូទាត់តាមការចំណាយជាក់ស្តែង ដោយមិនកំណត់ចំនួនទឹកប្រាក់ក្នុងមួយប័ណ្ណចំណាយ
- ៥ ០០០ ០០០ (ប្រាំលាន) រៀល ជាអតិបរមា សម្រាប់ថវិកាកម្មវិធី លើកលែងតែចំណាយពិសេសរបស់រាជរដ្ឋាភិបាល ចំណាយលើប្រាក់បេសកកម្មក្នុងនិងក្រៅប្រទេស ចំណាយរៀបចំវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលា និងចំណាយដែលមានរបបកំណត់ច្បាស់លាស់ ដែលត្រូវទូទាត់តាមការចំណាយជាក់ស្តែង ដោយមិនកំណត់ចំនួនទឹកប្រាក់ក្នុងមួយប័ណ្ណចំណាយ។

រដ្ឋទេយ្យករ បុរេប្រទាន ឬ រដ្ឋទេយ្យករ បុរេប្រទានរង ត្រូវជៀសវាងដាច់ខាតនូវការបំបែកប័ណ្ណចំណាយទៅតាមទឹកនៃឯក ឬ គោលដៅចំណាយ ពេលវេលា ទឹកប្រាក់ចំណាយ និងសមាសធាតុនៃមុខសញ្ញាចំណាយ ក្នុងគោលបំណងគេចវេសការអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ។

ប្រការ១៨៖

ប្រកាសនេះ ត្រូវមានអានុភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាទៅ លើកលែងតែផ្នែកណាមួយថវិកាសម្រាប់បេសកកម្មក្រៅប្រទេស ដូចមានចែងក្នុងប្រការ៥២ នឹងមានអានុភាពអនុវត្តចាប់ពីដើមឆ្នាំ២០១៦ តទៅ។

ប្រការរៀងទៀតនៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ ត្រូវបន្តអានុភាពអនុវត្ត។

ប្រការ១៩៖

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ២០៖

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានគណនាជាតិ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៥

រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អនុ ព័ន្ធបុរៈព័ន្ធ

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន
- សាលារាជធានី ខេត្ត
- ដូចប្រការបួន
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

គំរូតារាងឧបសម្ព័ន្ធទី១.១

(គំរូតារាងឧបសម្ព័ន្ធទី១តាមប្រកាសអន្តរក្រសួងសម្រាប់ក្រសួង ស្ថាប័នថវិកាធម្មនុញ្ញ)

ត្រូវបានដាក់ចេញដោយ
ជាតិ សាសនា ព្រះមហាក្សត្រ

ស្នូល ស្ថាប័នថវិកាធម្មនុញ្ញ.....

តារាងឧបសម្ព័ន្ធទី១តាមប្រកាសអន្តរក្រសួងសម្រាប់ក្រសួង ស្ថាប័នថវិកាធម្មនុញ្ញ.....

កូដ	អនុកូដ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន០១ដុំបង្វិល	ភាគរយ
			ឆ្នាំ...	ដែលជ្រើសរើស	រដ្ឋទេយ្យបុរេប្រទាន	ទូទាត់ត្រង់	រដ្ឋទេយ្យបុរេប្រទាន	
			១	២	៣	៤=២-៣	៥=៣/៤ប៉ុន្មាន	៦=៣/៦
សរុបរួម								
១		ការទិញ						
	6001	សម្ភារៈផ្គត់ផ្គង់ថែទាំ						
	60011							
								
1		សេវាកម្ម						
								
	6104	សេវាកម្មបណ្តុះបណ្តាលបុគ្គលិកក្នុងនិងក្រៅប្រទេស						(អាច 900%)
								
	6110	ចំណាយទូទាត់សេវាកម្មក្នុងប្រទេស						
								
	61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ						(អាច 900%)
	6112	ចំណាយទូទាត់សេវាកម្មក្នុងប្រទេស						
	61121	សេវាកម្មផឹកជំពូក						(អាច 900%)
	61122	សេវាកម្មបេសកកម្ម						
	61123	សេវាកម្មស្នាក់នៅ						
	61128	ចំណាយទូទាត់សេវាកម្មក្នុងប្រទេសផ្សេងៗ						
	6113	ចំណាយទូទាត់សេវាកម្មក្រៅប្រទេស						
	61131	សេវាកម្មផឹកជំពូក						(អាច 900%)
	61132	សេវាកម្មបេសកកម្ម						
	61133	សេវាកម្មស្នាក់នៅ						
	61138	ចំណាយទូទាត់សេវាកម្មក្រៅប្រទេសផ្សេងៗ						
		បន្ទុកបុគ្គលិក (ក្រៅពីប្រាក់បៀវត្ស)						
								
		អត្ថប្រយោជន៍សង្គម						
								
		ឧបត្ថម្ភធន						
								



បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក
អគ្គនាយកដ្ឋានរដ្ឋបាលជាតិ

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក
អគ្គនាយកដ្ឋានថវិកា

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក/ប្រធាននាយកដ្ឋាន...

ថ្ងៃទី.....ខែ.....ឆ្នាំ.....
រដ្ឋទេយ្យបុរេប្រទាន

បានឃើញនិងឯកភាព
ថ្ងៃទី.....ខែ.....ឆ្នាំ.....
រដ្ឋមន្ត្រី

បានឃើញនិងឯកភាព
ថ្ងៃទី.....ខែ.....ឆ្នាំ.....
អគ្គនាយក

(Signature)

គំរូតារាងឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្តីសម្រេច សម្រាប់មន្ទីរពិភាក្សាជំនាញ ខេត្ត-ថវិកាកម្មវិធី

(សម្រាប់ការងារឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្តីសម្រេច សម្រាប់មន្ទីរពិភាក្សាជំនាញ ខេត្ត-ថវិកាកម្មវិធី)

គ្រូបង្គោលឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្តីសម្រេច

ជាតិ សាសនា ព្រះមហាក្សត្រ

ខេត្ត.....

ឆ្នាំ.....

តារាងឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្តីសម្រេចសម្រាប់មន្ទីរពិភាក្សាជំនាញ.....

ឧបសម្ព័ន្ធ.....

ល.រ	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន០១ដុំបង្វិល	ភាគរយ
				ឆ្នាំ...	ដែលជ្រើសរើស	រដ្ឋទេយ្យបុណ្យប្រទាន	ទូទាត់ត្រង់	រដ្ឋទេយ្យបុណ្យប្រទាន	
				១	២	៣	៤=២-៣	៥=៣/៤*១០០	៦=៣/៥
សរុបរួម									
0			ការទិញ						
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ						
		60011							
									
1			សេវាកម្ម						
									
	6104		សេវាកម្មបណ្តុះបណ្តាលបុគ្គលិក ក្នុងនិងក្រៅប្រទេស						(អាច ១០០%)
	6110		ចំណាយទូទាត់សេវាកម្មក្នុងប្រទេស						
									
	61103		ប្រជុំ សិក្ខាសាលា និងសន្និសីទ						(អាច ១០០%)
	6112		ចំណាយទូទាត់សេវាកម្មក្នុងប្រទេស						(អាច ១០០%)
	61121		សេវាកម្មជំនួយ						
	61122		សេវាកម្មបេសកកម្ម						
	61123		សេវាកម្មស្នាក់នៅ						
	61128		ចំណាយទូទាត់សេវាកម្មក្នុងប្រទេសផ្សេងៗ						
	6113		ចំណាយទូទាត់សេវាកម្មក្រៅប្រទេស						
	61131		សេវាកម្មជំនួយ						(អាច ១០០%)
	61132		សេវាកម្មបេសកកម្ម						
	61133		សេវាកម្មស្នាក់នៅ						
	61138		ចំណាយទូទាត់សេវាកម្មក្រៅប្រទេសផ្សេងៗ						
4			បន្ទុកបុគ្គលិក (គ្រប់ចំណុចផ្សេងៗ)						
									
2			អត្ថប្រយោជន៍សង្គម						
									
5			ឧបត្ថម្ភធន						
									



ថ្ងៃទី.....ខែ.....ឆ្នាំ..... ថ្ងៃទី.....ខែ.....ឆ្នាំ..... ថ្ងៃទី.....ខែ.....ឆ្នាំ..... ថ្ងៃទី.....ខែ.....ឆ្នាំ.....
 ប្រធានរាជការ...រាជធានី ខេត្ត... ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត... ប្រធានមន្ទីរ...រាជធានី ខេត្ត... រដ្ឋទេយ្យបុណ្យប្រទាន